



២៧៧០

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ : ០៤៦.....សហវ-៩២៣

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២

ប្រកាស

ស្តីពី

ការបំពេញបន្ថែមគណនីក្នុងប្លង់គណនេយ្យថវិកាក្រុង ស្រុក ខណ្ឌ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ ន.ស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/រកម/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១១/០១៩ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសអោយប្រើច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ/បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការបំពេញបន្ថែម និងកែសម្រួលនាយកដ្ឋានមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ/បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១៣៤ អនក្រ/បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតំឡើងទីចាត់ការគយ និងរដ្ឋាករ នាយកដ្ឋានពន្ធដារ និងរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អោយទៅជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានរតនាគារជាតិ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ទំព័រ ១

- បានឃើញប្រកាសលេខ ៦០១ ប្រក.សហវ.ហម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីការបង្កើតថវិកាផ្នែកសំរាប់ ស្រុក ខណ្ឌ
- បានឃើញប្រកាសលេខ ៧៤០ សហវ.ហម.ប្រក ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១០ ស្តីពីការបង្កើតថវិកាផ្នែក សម្រាប់ក្រុង ស្រុក ខណ្ឌដែលរចនាសម្ព័ន្ធមានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ
- បានឃើញសារាចរណែនាំលេខ ០១៤ សហវ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ ស្តីពីការអនុវត្តថវិកាដធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញសេចក្តីណែនាំលេខ ០០៣១ សហវ.ហម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៤ ស្តីពីការរៀបចំ និងការអនុវត្ត ថវិកាសំរាប់ស្រុក ខណ្ឌ
- បានឃើញសេចក្តីណែនាំលេខ ០០១ សហវ.ហម ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១១ ស្តីពីការរៀបចំ និងការអនុវត្ត ថវិកាក្រុង ស្រុក ខណ្ឌ ដែលរចនាសម្ព័ន្ធមានការិយាល័យច្រកចេញ ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ
- បានឃើញសេចក្តីណែនាំលេខ ០០១ សហវ.ហម ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ ស្តីពីការអនុវត្តថវិកាក្រុង ស្រុក ខណ្ឌ សម្រាប់ឆ្នាំ២០១២
- យោងតាមការងារចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១ : ត្រូវបានបង្កើតបន្ថែម គណនី និងអនុគណនីក្នុងប្លង់គណនេយ្យថវិកាក្រុង ស្រុក ខណ្ឌ ដែលមានឈ្មោះ និង លេខសម្គាល់ដូចខាងក្រោមនេះ ៖

១. គណនី “ ពន្ធលើបេតិកភ័ណ្ឌ ” មានលេខសម្គាល់ ៧០១ ស្ថិតក្នុងជំពូកចំណូលសារពើពន្ធ មានលេខសម្គាល់ ៧០១ គណនីលេខ ៧០១ មានអនុគណនីដូចខាងក្រោម៖

- អនុគណនី “ ពន្ធប្រថាប់ត្រា-ពន្ធផ្ទេរមរតករវាងអ្នកនៅរស់ ” មានលេខសម្គាល់ ៧០១១
- អនុគណនី “ ពន្ធប្រថាប់ត្រា-ពន្ធផ្ទេរសិទ្ធិពីអ្នកស្លាប់ ” មានលេខសម្គាល់ ៧០១២ និង
- អនុគណនី “ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ” មានលេខសម្គាល់ ៧០១៣ ស្ថិតក្នុងគណនីពន្ធលើបេតិកភ័ណ្ឌ មានលេខសម្គាល់ ៧០១ នៃជំពូកចំណូលសារពើពន្ធ មានលេខសម្គាល់ ៧០១ ។

២. គណនី “ ពន្ធលើទ្រព្យសម្បត្តិដែលបានកំណត់ ” មានលេខសម្គាល់ ៧០២ ស្ថិតក្នុងជំពូកចំណូលសារពើពន្ធ មានលេខសម្គាល់ ៧០២ ។

គណនី ៧០២ មានអនុគណនីដូចខាងក្រោម៖

- អនុគណនី “ អាករសម្រាប់បំភ្លឺសាធារណៈ ” មានលេខសម្គាល់ ៧០២១ ស្ថិតក្នុងគណនីពន្ធលើទ្រព្យ សម្បត្តិដែលបានកំណត់ មានលេខសម្គាល់ ៧០២ នៃជំពូកចំណូលសារពើពន្ធ មានលេខសម្គាល់ ៧០២ ។

៣. គណនី “ ពន្ធលើសេវាដែលបានកំណត់ ” មានលេខសម្គាល់ ៧០៣ ស្ថិតក្នុងជំពូកចំណូលសារពើពន្ធ មាន លេខសម្គាល់ ៧០៣ ។

គណនីលេខ ៧០៣ មានអនុគណនីដូចខាងក្រោម៖

- អនុគណនី “ អាករលើការស្នាក់នៅ ” មានលេខសម្គាល់ ៧០៣១ និង
- អនុគណនី “ ពន្ធសត្តយាត ” មានលេខសម្គាល់ ៧០៣២ ស្ថិតក្នុងគណនីពន្ធលើសេវាដែលបានកំណត់ មានលេខសម្គាល់ ៧០៣ នៃជំពូកចំណូលសារពើពន្ធ មានលេខសម្គាល់ ៧០៣ ។

៤. គណនី " អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិឬការអនុវត្តសកម្មភាព " មានលេខសម្គាល់ ៧០៤ ស្ថិតក្នុង ជំពូកចំណូលសារពើពន្ធ មានលេខសម្គាល់ ៧០។

គណនីលេខ ៧០៤ មានអនុគណនីដូចខាងក្រោម៖

- អនុគណនី " ពន្ធប៉ាតង់ " មានលេខសម្គាល់ ៧០៤១
- អនុគណនី " ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ " មានលេខសម្គាល់ ៧០៤២ និង
- អនុគណនី " ពន្ធលើការផ្គត់ផ្គង់អគ្គិសនីរបស់សហគ្រាសឯកជនតាមរាជធានី-ខេត្ត " មានលេខសម្គាល់ ៧០៤៣ ស្ថិតក្នុងគណនីអាករលើការប្រើប្រាស់ទ្រព្យសម្បត្តិ ឬការអនុវត្តសកម្មភាព មានលេខសម្គាល់ ៧០៤ នៃជំពូកចំណូលសារពើពន្ធ មានលេខសម្គាល់ ៧០។

៥. គណនី " ពន្ធលើអចលនទ្រព្យ " មានលេខសម្គាល់ ៧០៧ ស្ថិតក្នុងជំពូកចំណូលសារពើពន្ធ មានលេខសម្គាល់ ៧០។

គណនីលេខ ៧០៧ មានអនុគណនីដូចខាងក្រោម៖

- អនុគណនី " ពន្ធលើអចលនទ្រព្យរូបវន្តបុគ្គល " មានលេខសម្គាល់ ៧០៧១ និង
- អនុគណនី " ពន្ធលើអចលនទ្រព្យនីតិបុគ្គល " មានលេខសម្គាល់ ៧០៧២ ស្ថិតក្នុងគណនីពន្ធលើ អចលនទ្រព្យ មានលេខសម្គាល់ ៧០៧ នៃជំពូកចំណូលសារពើពន្ធ មានលេខសម្គាល់ ៧០។

៦. គណនី " ផលនៃការជួលដីធ្លី " មានលេខសម្គាល់ ៧២១ ស្ថិតក្នុងជំពូកផលទុននៃទ្រព្យសម្បត្តិរដ្ឋ មានលេខសម្គាល់ ៧២។

គណនីលេខ ៧២១ មានអនុគណនីដូចខាងក្រោម៖

- អនុគណនី " សម្បទានពីរ៉ែ " មានលេខសម្គាល់ ៧២១១
- អនុគណនី " ការជួលកន្លែងលក់ដូរក្នុងទីផ្សារ " មានលេខសម្គាល់ ៧២១២
- អនុគណនី " ចំណូលពីចំណាត់ថ្នាក់ " មានលេខសម្គាល់ ៧២១៣ និង
- អនុគណនី " ចំណូលពីចំណាត់ជលយាន " មានលេខសម្គាល់ ៧២១៤ ស្ថិតក្នុងគណនីផលនៃការជួល ដីធ្លី មានលេខសម្គាល់ ៧២១ នៃជំពូកផលទុននៃទ្រព្យសម្បត្តិរដ្ឋ មានលេខសម្គាល់ ៧២។

៧. គណនី " សហគ្រាសសាធារណៈរដ្ឋបាល និងសេវាទ្រព្យសម្បត្តិ " មានលេខសម្គាល់ ៧៣១ ស្ថិតក្នុងជំពូក ផលទុនលើការលក់-ជួលទ្រព្យសម្បត្តិ និងសេវា មានលេខសម្គាល់ ៧៣។

៨. គណនី " ផលពីការគ្រប់គ្រងរដ្ឋបាល " មានលេខសម្គាល់ ៧៣២ ស្ថិតក្នុងជំពូកផលទុនលើការលក់-ជួល ទ្រព្យសម្បត្តិ និងសេវា មានលេខសម្គាល់ ៧៣។

គណនីលេខ ៧៣២ មានអនុគណនីដូចខាងក្រោម៖

- អនុគណនី " សេវាត្រួតពិនិត្យអនាម័យសត្វ " មានលេខសម្គាល់ ៧៣២៥ ស្ថិតក្នុងគណនីផលពីការ គ្រប់គ្រងរដ្ឋបាល មានលេខសម្គាល់ ៧៣២ នៃជំពូកផលទុនលើការលក់-ជួលទ្រព្យសម្បត្តិ និងសេវា មានលេខសម្គាល់ ៧៣។

៩. គណនី " ការជួលទ្រព្យសម្បត្តិអចល័ត " មានលេខសម្គាល់ ៧៣៣ ស្ថិតក្នុងជំពូកផលទុនលើការលក់-ជួល ទ្រព្យសម្បត្តិ និងសេវា មានលេខសម្គាល់ ៧៣។

គណនីលេខ ៧៣៣ មានអនុគណនីដូចខាងក្រោម៖

- អនុគណនី " ចំណូលពីសក្តិយាតដ្ឋាន " មានលេខសម្គាល់ ៧៣៣១

5.1

- អនុគណនី “ ការជួលកន្លែងលក់ដូរក្នុងទីផ្សារ ” មានលេខសម្គាល់ ៧៣៣២
- អនុគណនី “ ចំណូលពីកំពង់ចម្លង ” មានលេខសម្គាល់ ៧៣៣៣
- អនុគណនី “ ចំណូលពីឃ្លៀត្រី និងពីកន្លែងបែងចែកផលិតផល ” មានលេខសម្គាល់ ៧៣៣៤ និង
- អនុគណនី “ ចំណូលពីភាស៊ីផ្សារ ” មានលេខសម្គាល់ ៧៣៣៥ ស្ថិតក្នុងគណនីការជួលទ្រព្យសម្បត្តិអចល័ត មានលេខសម្គាល់ ៧៣៣ នៃជំពូកផលទុនលើការលក់-ជួលទ្រព្យសម្បត្តិ និងសេវា មានលេខសម្គាល់ ៧៣។

១០. គណនី “ ផលពីការទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធគយ ” មានលេខសម្គាល់ ៧៤២ ស្ថិតក្នុងជំពូកផលពីការដាក់ពិន័យ និងការដាក់ទណ្ឌកម្ម មានលេខសម្គាល់ ៧៤។

១១. អនុគណនី “ សម្ភារៈ និងឧបករណ៍ដឹកជញ្ជូន ” មានលេខសម្គាល់ ៦០៥៤ ស្ថិតក្នុងគណនីសម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ លេខសម្គាល់ ៦០៥ នៃជំពូកការទិញ មានលេខសម្គាល់ ៦០។

១២. គណនី “ បន្ទុកពន្ធប្រថាប់ត្រា ” មានលេខសម្គាល់ ៦៣៣ ស្ថិតក្នុងជំពូកពន្ធនិងអាករ មានលេខសម្គាល់ ៦៣។

១៣. គណនី “ វិភាគទានដល់អង្គការអន្តរជាតិនានា ” មានលេខសម្គាល់ ៦៥៦ ស្ថិតក្នុងជំពូកឧបត្ថម្ភធន និងជំនួយសង្គម មានលេខសម្គាល់ ៦៥។

គណនីលេខ ៦៥៦ មានអនុគណនីដូចខាងក្រោម៖

- អនុគណនី “ វិភាគទានដល់អង្គការអន្តរជាតិផ្សេងៗទៀត ” មានលេខសម្គាល់ ៦៥៦៨ ស្ថិតក្នុងគណនីវិភាគទានដល់អង្គការអន្តរជាតិនានា មានលេខសម្គាល់ ៦៥៦ នៃជំពូកឧបត្ថម្ភធន និងជំនួយសង្គម មានលេខសម្គាល់ ៦៥។

ប្រការ ២ : ប្រព្រឹត្តិកម្មគណនី និងអនុគណនី :

១. គណនី ពន្ធលើបេតិកភ័ណ្ឌ “ លេខ ៧០១ ” :

គណនីនេះ បើកនៅរតនាគាររាជធានី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានមកពីប្រាក់ពន្ធលើបេតិកភ័ណ្ឌនានា។

ការកត់ត្រា:

- ឥណពន្ធ : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការវិបល្លាស
- ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាពីពន្ធបេតិកភ័ណ្ឌដែលប្រមូលបាន និងដែលត្រូវប្រមូល
- សមតុល្យ : ឥណទាន បង្ហាញចំនួនទឹកប្រាក់ចំណូលថវិកាបូកបន្ត ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផលនៃការវិបល្លាស។

ចំណាំ: គណនីលេខ ៧០១ ត្រូវចែកទៅជាអនុគណនី សម្រាប់ពន្ធប្រថាប់ត្រា-ពន្ធផ្ទេរមរតករវាងអ្នកនៅរស់ (លេខ ៧០១១), ពន្ធប្រថាប់ត្រា-ពន្ធផ្ទេរសិទ្ធិពីអ្នកស្លាប់ (លេខ ៧០១២) និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ (លេខ ៧០១៣)។

២. គណនី ពន្ធលើទ្រព្យសម្បត្តិដែលបានកំណត់ “ លេខ ៧០២ ” :

គណនីនេះ បើកនៅរតនាគាររាជធានី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានមកពីប្រាក់ពន្ធលើទ្រព្យសម្បត្តិដែលបានកំណត់។

ការកត់ត្រា:

- ឥណពន្ធ : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការវិបល្លាស

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាពីពន្ធលើទ្រព្យសម្បត្តិដែលបានកំណត់ ដែលប្រមូលបាន និង ដែលត្រូវប្រមូល

សមតុល្យ : ឥណទាន បង្ហាញចំនួនទឹកប្រាក់ចំណូលថវិកាបូកបន្ត ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផល នៃការិយបរិច្ឆេទ។

ចំណាំ: គណនីលេខ ៧០២ ត្រូវចែកទៅជាអនុគណនី អាករសម្រាប់បំភ្លឺសាធារណៈ (លេខ ៧០២១)។

៣. គណនី ពន្ធលើសេវាដែលបានកំណត់ “ លេខ ៧០៣ ” :

គណនីនេះ បើកនៅតតាគារាជធានី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានមកពី ប្រាក់ពន្ធលើសេវាដែលបានកំណត់។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាពីពន្ធលើសេវាដែលបានកំណត់ ដែលប្រមូលបាន និងដែល ត្រូវប្រមូល

សមតុល្យ : ឥណទាន បង្ហាញចំនួនទឹកប្រាក់ចំណូលថវិកាបូកបន្ត ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផល នៃការិយបរិច្ឆេទ។

ចំណាំ: គណនីលេខ ៧០៣ ត្រូវចែកទៅជាអនុគណនី អាករលើការស្នាក់នៅ (លេខ ៧០៣១) និងពន្ធ សត្វឃាត (លេខ ៧០៣២)។

៤. គណនី អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិ ឬការអនុវត្តសកម្មភាព “ លេខ ៧០៤ ” :

គណនីនេះ បើកនៅតតាគារាជធានី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានមកពី ប្រាក់អាករលើការប្រើប្រាស់ទ្រព្យសម្បត្តិ ឬការអនុវត្តសកម្មភាព។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាពីអាករលើការប្រើប្រាស់ទ្រព្យសម្បត្តិ ឬការអនុវត្តសកម្មភាព ដែលប្រមូលបាន និងដែលត្រូវប្រមូល

សមតុល្យ : ឥណទាន បង្ហាញចំនួនទឹកប្រាក់ចំណូលថវិកាបូកបន្ត ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផល នៃការិយបរិច្ឆេទ។

ចំណាំ: គណនីលេខ ៧០៤ ត្រូវចែកទៅជាអនុគណនី ពន្ធប៉ាតង់ (លេខ ៧០៤១), ពន្ធលើមធ្យោបាយដឹក ជញ្ជូន និងយានយន្តគ្រប់ប្រភេទ (លេខ ៧០៤២) និង ពន្ធលើការផ្គត់ផ្គង់អគ្គិសនីរបស់សហគ្រាសឯកជន តាមរាជធានី-ខេត្ត (លេខ ៧០៤៣)។

៥. គណនី ពន្ធលើអចលនទ្រព្យ “ លេខ ៧០៧ ” :

គណនីនេះ បើកនៅតតាគារាជធានី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានមកពី ប្រាក់ពន្ធលើអចលនទ្រព្យ។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាពីពន្ធលើអចលនទ្រព្យ ដែលប្រមូលបាន និងដែលត្រូវប្រមូល

124

សមតុល្យ : ឥណទាយី បង្ហាញចំនួនទឹកប្រាក់ចំណូលថវិកាបូកបន្ត ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ។

ចំណាំ: គណនីលេខ ៧០៧ ត្រូវចែកទៅជាអនុគណនី ពន្ធលើអចលនទ្រព្យប្រវត្តិបុគ្គល (លេខ ៧០៧១) និងពន្ធលើអចលនទ្រព្យនីតិបុគ្គល (លេខ ៧០៧២)។

៦. គណនី ផលនៃការជួលដីធ្លី “ លេខ ៧២១ ” :

គណនីនេះ បើកនៅរតនាគាររាជធានី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានមកពីផលនៃការជួលដីធ្លី។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាពីផលនៃការជួលដីធ្លី ដែលប្រមូលបាន និងដែលត្រូវប្រមូល

សមតុល្យ : ឥណទាយី បង្ហាញចំនួនទឹកប្រាក់ចំណូលថវិកាបូកបន្ត ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ។

ចំណាំ: គណនីលេខ ៧២១ ត្រូវចែកទៅជាអនុគណនី សម្បទានពីរី (លេខ ៧២១១), ការជួលកន្លែងលក់ដូរក្នុងទីផ្សារ ដែលដីនិងតូបជាកម្មសិទ្ធិរបស់រដ្ឋ (លេខ ៧២១២), ចំណូលពីចំណាត់ថ្នាក់ (លេខ ៧២១៣) និងចំណូលពីចំណាត់ជលយាន (លេខ ៧២១៤)។

៧. គណនី សហគ្រាសសាធារណៈរដ្ឋបាល និងសេវាទ្រព្យសម្បត្តិ “ លេខ ៧៣១ ” :

គណនីនេះ បើកនៅរតនាគាររាជធានី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានមកពីផលសហគ្រាសសាធារណៈរដ្ឋបាល និងសេវាទ្រព្យសម្បត្តិ។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាពីសហគ្រាសសាធារណៈរដ្ឋបាល និងសេវាទ្រព្យសម្បត្តិ ដែលប្រមូលបាន និងដែលត្រូវប្រមូល

សមតុល្យ : ឥណទាយី បង្ហាញចំនួនទឹកប្រាក់ចំណូលថវិកាបូកបន្ត ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ។

៨. គណនី ផលពីការគ្រប់គ្រងរដ្ឋបាល “ លេខ ៧៣២ ” :

គណនីនេះ បើកនៅរតនាគាររាជធានី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានមកពីផលពីការគ្រប់គ្រងរដ្ឋបាល។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាពីផលពីការគ្រប់គ្រងរដ្ឋបាល ដែលប្រមូលបាន និងដែលត្រូវប្រមូល

សមតុល្យ : ឥណទាយី បង្ហាញចំនួនទឹកប្រាក់ចំណូលថវិកាបូកបន្ត ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ។

ចំណាំ: គណនីលេខ ៧៣២ ត្រូវចែកទៅជាអនុគណនី សេវាត្រួតពិនិត្យអនាម័យសត្វ (លេខ ៧៣២៥)។

៩. គណនី ការជួលទ្រព្យសម្បត្តិអចល័ត “ លេខ ៧៣៣ ” :

គណនីនេះ បើកនៅវគ្គគណនី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានមកពីការជួលទ្រព្យសម្បត្តិអចល័ត។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាពីការជួលទ្រព្យសម្បត្តិអចល័ត ដែលប្រមូលបាន និងដែលត្រូវប្រមូល

សមតុល្យ : ឥណទាន បង្ហាញចំនួនទឹកប្រាក់ចំណូលថវិកាបូកបន្ថ ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ។

ចំណាំ: គណនីលេខ ៧៣៣ ត្រូវចែកទៅជាអនុគណនី ចំណូលពីសក្តិយាតដ្ឋាន (លេខ ៧៣៣១), ការជួលកន្លែងលក់ដូរក្នុងទីផ្សារ ដែលដីជាកម្មសិទ្ធិរបស់រដ្ឋ រីឯតូបដាកម្មសិទ្ធិរបស់ឯកជន (លេខ ៧៣៣២), ចំណូលពីកំពង់ចម្លង (លេខ ៧៣៣៣), ចំណូលពីឃ្លៀត្រី និងពីកន្លែងបែងចែកផលិតផល (លេខ ៧៣៣៤) និងចំណូលពីភាស៊ីផ្សារ (លេខ ៧៣៣៥)។

១០. គណនី ផលពីការទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធគយ “ លេខ ៧៤២ ” :

គណនីនេះ បើកនៅវគ្គគណនី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានមកពីផលពីការទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធគយ។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណូលថវិកាពីផលពីការទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធគយ ដែលប្រមូលបាន និងដែលត្រូវប្រមូល

សមតុល្យ : ឥណទាន បង្ហាញចំនួនទឹកប្រាក់ចំណូលថវិកាបូកបន្ថ ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ។

១១. អនុគណនី សម្ភារៈ និងឧបករណ៍ដឹកជញ្ជូន “ លេខ ៦០៥៤ ” :

គណនីនេះ បើកនៅវគ្គគណនី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណាយថវិកាសម្រាប់ទិញសម្ភារៈ និងឧបករណ៍ដឹកជញ្ជូន។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់បានចំណាយថវិកា

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណាយថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

សមតុល្យ : ឥណទាន បង្ហាញចំនួនទឹកប្រាក់ចំណាយថវិកាបូកបន្ថ ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ។

១២. គណនី បន្ទុកពន្ធប្រថាប់ត្រា “ លេខ ៦៣៣ ” :

គណនីនេះ បើកនៅវគ្គគណនី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណាយថវិកាសម្រាប់បន្ទុកពន្ធប្រថាប់ត្រា។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់បានចំណាយថវិកា

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណាយថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

សមតុល្យ : ឥណទាន បង្ហាញចំនួនទឹកប្រាក់ចំណាយថវិកាបូកបន្ត ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ។

១៣. គណនី វិភាគទានដល់អង្គការអន្តរជាតិនានា “ លេខ ៦៥៦ ” :

គណនីនេះ បើកនៅរតនាគាររាជធានី-ខេត្ត ប្រើសម្រាប់កត់ត្រាចំនួនទឹកប្រាក់ចំណាយថវិកាសម្រាប់ធ្វើវិភាគទានដល់អង្គការអន្តរជាតិនានា។

ការកត់ត្រា:

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់បានចំណាយថវិកា

ឥណទាន : កត់ត្រាចំនួនទឹកប្រាក់ចំណាយថវិកាដែលបានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ

សមតុល្យ : ឥណទាន បង្ហាញចំនួនទឹកប្រាក់ចំណាយថវិកាបូកបន្ត ដែលពុំទាន់បានផ្ទេរទៅគណនីលទ្ធផលនៃការិយបរិច្ឆេទ។

ចំណាំ: គណនីលេខ ៦៥៦ ត្រូវចែកទៅជាអនុគណនី វិភាគទានដល់អង្គការអន្តរជាតិផ្សេងៗទៀត (លេខ ៦៥៦៨)។

ប្រការ ៣ : បទប្បញ្ញត្តិទាំងឡាយណាដែលទាក់ទងនឹងថវិកាក្រុង ស្រុក ខណ្ឌ ហើយមានខ្លឹមសារផ្ទុយនឹងប្រកាសនេះត្រូវទុកជានិរាករណ៍។


ប្រការ ៤ : ប្រកាសនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីការិយបរិច្ឆេទឆ្នាំ ២០១២ តទៅ។

ចំណងជួន :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណនេយ្យ
- គ្រប់រាជធានី-ខេត្ត
- លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
- នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ
- នាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- “ ដើម្បីជូនជ្រាប ”
- អគ្គនាយកដ្ឋានរតនាគារជាតិ
- អគ្គនាយកដ្ឋានពន្ធដារ
- នាយកដ្ឋានហិរញ្ញវត្ថុមូលដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- គ្រប់ក្រុង ស្រុក ខណ្ឌ
- “ ដើម្បីអនុវត្ត ”
- រាជកិច្ច “ ដើម្បីផ្សព្វផ្សាយ ”
- ឯកសារ-កាលប្បវត្តិ

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



ភាគ ឈង់